


ព្រះគម្ពីរសំរាប់កុមារ  
សូមបង្ហាញជូន



ស្ថានសួគ៌,  
ទីស្ថានដ៏ស្រស់  
ស្អាតរបស់ព្រះ



និពន្ធដោយ៖ Edward Hughes  
ធ្វើការពន្យល់ដោយ៖ Lazarus  
Alastair Paterson

បកប្រែដោយ៖ www.christian-translation.com  
កែសម្រួលដោយ៖ Sarah S.

រឿងទី ៦០ នៃ ៦០

[www.M1914.org](http://www.M1914.org)

Bible for Children, PO Box 3, Winnipeg, MB R3C 2G1 Canada

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការថតចម្លង ឬបោះពុម្ពរឿងនេះបាន  
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។

ភាសាខ្មែរ


Khmer

នៅពេលដែលព្រះយេស៊ូមានព្រះជន្មគង់នៅលើផែនដីនេះ  
នៅឡើយ ទ្រង់បានប្រាប់ដល់ពួកសិស្សរបស់ទ្រង់អំពីស្ថានសួ  
គ៌។ ទ្រង់បានហៅទីនោះថា “ដំណាក់របស់ព្រះរាជការរបស់ខ្ញុំ”,  
ហើយក៏បានមានបន្ទូលថា នៅទីនោះ  
មានរីមានជាច្រើន។ រីមានគឺ  
ជាលំនៅដ្ឋានដែលធំ  
ល្វឹងល្វើយ ហើយស្អាត។




ស្ថានសួគ៌មានទំហំធំជាង និងស្អាតជាងគ្រប់  
លំនៅដ្ឋាននៅលើភពផែនដីនេះ។

ព្រះយេស៊ូបានមានព្រះបន្ទូលថា “យើងទៅរៀបកន្លែងអា  
យអ្នករាល់គ្នា។ ហើយប្រសិនបើយើងទៅរៀបចំកន្លែងសំរាប់  
អ្នករាល់គ្នាហើយ យើងនឹងមកវិញម្តងទៀត ហើយទទួល  
អ្នកទាំងអស់គ្នាដោយខ្លួនយើងផ្ទាល់។



ព្រះយេស៊ូពិតជាបានយាងទៅស្ថានសួគ៌មែន ក្រោយពេលដែលទ្រង់បានរស់ពីសុគតឡើងវិញ។ ខណៈពេលដែលពួកសិស្សរបស់ទ្រង់មើលទ្រង់ ព្រះយេស៊ូត្រូវបាននាំយកទៅស្ថានសួគ៌ ហើយមានពពកចាំទទួលទ្រង់ រហូតដុតពីភ្នែករបស់ពួកគេទៅ។



3


ចាប់តាំងពីពេលនោះមក អ្នកដែលមានជំនឿលើព្រះយេស៊ូបានចងចាំពីសន្យារបស់ទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញដើម្បីទទួលពួកគាត់។ ព្រះយេស៊ូមានបន្ទូលថា ទ្រង់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗដោយគ្មាននរណាម្នាក់នឹកស្មានដល់ឡើយ។ ចុះអ្នកដែលមានជំនឿលើព្រះយេស៊ូដែលបានស្លាប់មុនពេលទ្រង់វិលត្រលប់មកវិញនេះ នឹងមានអ្វីកើតឡើងលើពួកគេ? ព្រះគម្ពីរសំដែងថា ពួកគេនឹងបានទៅនៅ



រត្នមានជាមួយព្រះយេស៊ូតែម្តង។ ការបាត់វត្តមានពីរូបកាយនេះគឺមានន័យថា មានវត្តមានជាមួយព្រះ។

4

ព្រះគម្ពីរវិវរណៈដែលជាកណ្តាលគម្ពីរចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធប្រាប់យើងពីភាពអស្ចារ្យរបស់ស្ថានសួគ៌។ អ្វីដែលអស្ចារ្យ និងពិសេសបំផុតនោះគឺថាស្ថានសួគ៌គឺជាដំណាក់របស់ព្រះ។ ព្រះគង់នៅគ្រប់ទីកន្លែង ប៉ុន្តែបណ្តឹងរបស់ទ្រង់គឺនៅស្ថានសួគ៌។




5

ពពួកទេវតា និងពួកពលបរិវារដែលនៅស្ថានសួគ៌ថ្វាយបង្គំទ្រង់នៅទីនោះ។ រួមទាំងអ្នកគ្រប់គ្នារបស់ព្រះជាម្ចាស់ដែលបានស្លាប់ហើយបានឡើងទៅស្ថានសួគ៌ផងដែរ។ ពួកគេច្រៀងចំរៀងលើកសរសើរកម្លើងពិសេសដល់ព្រះជាម្ចាស់។




6

នេះជាពាក្យមួយចំនួនដែលដកស្រង់ចេញពីបទចំរៀងមួយដែលពួកអ្នកនៅស្ថានសួគ៌ច្រៀង៖ ព្រះយេស៊ូមានតម្លៃមិនអាចកាត់ថ្លៃបាន ទ្រង់បានសង្គ្រោះពួកយើងអោយព្រះជាម្ចាស់។ ទ្រង់សង្គ្រោះគ្រប់ជាតិ និងគ្រប់សាសន៍ដោយឈាមរបស់ទ្រង់ ហើយទ្រង់បានធ្វើអោយយើងក្លាយជាស្តេចនិងសង្ឃរស់រាប់ព្រះជាម្ចាស់របស់យើង។ (វិវរណៈ ៥:៦)



7

ទំព័រចុងក្រោយនៃព្រះគម្ពីរពណ៌នាថាស្ថានសួគ៌គឺជា “ជេរូសាឡឹមថ្មី”។ ទីនោះជាទីកន្លែងដែលជំក្រៃលែងដែលមានកំផែងខាងក្រៅយ៉ាងខ្ពស់។ កំផែងត្រូវបានសង់ឡើងពីក្បួនពេជ្យនិលដែលថ្លាដូចកែវចរណ៍។ គ្រឿងអលង្ការ និងក្បួនមានតម្លៃជាច្រើនស្រោបលើគ្រឹះកំផែង, ចែងចាំងដោយពណ៌យ៉ាងស្រស់ស្អាត។



ទារទីក្រុងនីមួយៗត្រូវបានធ្វើឡើងពីគ្រាប់គុជផ្សេងៗ។


8

ទ្វារកំផែងដែលធ្វើពីគុជទាំងនោះមិនដែលបិទឡើយ។ គោះយើងចូលទៅមើល...វាវ! ស្ថានសួគ៌ខាងក្នុងស្នាមជាងខាងក្រៅទៅទៀត។ ទីក្រុងត្រូវបានធ្វើឡើងពីមាសសុទ្ធ ថ្មដូចកញ្ចក់។ សូម្បីតែផ្លូវដើរក៏ត្រូវបានក្រាលដោយមាសដែរ។




9

ទន្លេដ៏ថ្លាស្នាមនៃទឹកជីវិតហូរពីបណ្ណីដ្ឋានរបស់ព្រះជាម្ចាស់។ នៅម្ខាងទៀតនៃទឹកទន្លេគឺដើមឈើជីវិត ដែលបានរកឃើញដំបូងបង្អស់នៅក្នុងសួនអឺដេន។ ដើមឈើនេះពិសេសខ្លាំងណាស់។ វាផ្តល់នូវផ្លែឈើ១២ប្រភេទផ្សេងគ្នា, ខុសៗគ្នាតាមខែនីមួយៗ។ ហើយស្លឹករបស់ដើមឈើជីវិតវិញគឺសំរាប់ព្យាបាលប្រជាជាតិ។




10

ស្ថានសួគ៌មិនត្រូវការពន្លឺពីព្រះអាទិត្យ ឬព្រះច័ន្ទទេ។ សិរិល្អរបស់ព្រះជាម្ចាស់បំភ្លឺទីនោះដោយពន្លឺរស្មីយ៉ាងអស្ចារ្យ។ នៅទីនោះក៏មិនដែលមានពេលយប់ដែរ។




11

សូម្បីតែសត្វនៅស្ថានសួគ៌ក៏ខុសប្លែកដែរ។ ពួកវាសុទ្ធតែស្អាតនិងរូសរាយ។ សត្វចចក និងចៀមស៊ីស្មៅជាមួយគ្នា។ សូម្បីតែសត្វគោដ៏មានអំណាចស៊ីចំបើងជាអាហារដូចជាសត្វគោ។ ព្រះទ្រង់មានបន្ទូលថា “ពួកវាមិនគួរវាយប្រហារគ្នា ឬបំផ្លាញរបស់គ្រប់យ៉ាងនៅលើភ្នំស័ក្តិសិទ្ធិរបស់យើងឡើយ។”



12

ពេលដែលយើងក្រលេកមើលជុំវិញ យើងកត់សំគាល់ឃើញថាហាក់ដូចជាមានបាត់អ្វីម្យ៉ាងពីស្ថានសួគ៌។ យើងមិនដែលឮពាក្យខឹងសម្បារ។ គ្មាននរណាម្នាក់ឈ្លោះប្រកែកគ្នា ឬអាត្មា និយមឡើយ។



13

ទ្វារមិនចាំបាច់ចាក់សោរទេ ព្រោះថាគ្មានចោរនៅស្ថានសួគ៌ទេ។ គ្មានមនុស្សនិយាយកុហក, គ្មានឃាតករ, គ្មានអាបធ្មប់ ឬមនុស្សពុករលួយឡើយ។ មិនមានអំពើបាបគ្រប់ប្រភេទនៅលើស្ថានសួគ៌។



14



នៅស្ថានសួគ៌ជាមួយព្រះជាម្ចាស់ មិនមានទឹកភ្នែកទៀតទេ។ ពេលខ្លះ មនុស្សរបស់ព្រះជាម្ចាស់យំដោយសារទុក្ខសោកខ្លាំងក្នុងជីវិតនេះ។ នៅស្ថានសួគ៌ ព្រះជាម្ចាស់នឹងជួតទឹកភ្នែកទាំងអស់នោះចេញ។

ហើយក៏មិនមានសេចក្តីស្លាប់នៅស្ថានសួគ៌ដែរ។ មនុស្សរបស់ព្រះជាម្ចាស់នឹងនៅជាមួយទ្រង់ជារៀងរហូត។ គ្មានទៀតទេទុក្ខសោក, គ្មានការយំ, គ្មានការឈឺចាប់ទៀតទេ។ គ្មានការឈឺគ្រុន, គ្មានការបែកគ្នា, គ្មានបុណ្យសព។ គ្រប់គ្នានៅស្ថានសួគ៌គឺសប្បាយរីករាយជារៀងរហូតជាមួយព្រះជាម្ចាស់។




សំខាន់ជាងនេះទៅទៀត ស្ថានសួគ៌គឺសម្រាប់ក្មេងប្រុស និងក្មេងស្រី (ហើយនឹងមនុស្សធំដែរ) ដែលជឿលើព្រះយេស៊ូគ្រីស្ទ ដែលជាព្រះសង្គ្រោះរបស់ពួកគេ ហើយបានគោរពទ្រង់ជាព្រះរបស់ពួកគេ។ នៅស្ថានសួគ៌មានសៀវភៅមួយដែលមានឈ្មោះថា បញ្ជីជីវិតរបស់កូនចៀម។ វាពោរពេញដោយឈ្មោះរបស់មនុស្ស។ តើអ្នកដឹងទេថាមានឈ្មោះនរណាខ្លះដែលបានសរសេរនៅទីនោះ? គឺគ្រប់គ្នាដែលដាក់ជំនឿរបស់ពួកគេលើព្រះយេស៊ូ។



តើមានឈ្មោះរបស់អ្នកនៅទីនោះទេ?

ពាក្យចុងក្រោយរបស់ព្រះគុម្ពីរបរិសុទ្ធអំពីស្ថានសួគ៌គឺការអញ្ជើញយ៉ាងអស្ចារ្យ។ “ហើយព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា “អញ្ជើញមក!” ហើយអន្តោកអោយគេដែលបានលឺនិយាយថា “អញ្ជើញមក!” ហើយអោយគេដែលស្រេកអញ្ជើញមក។ ហើយនរណាក៏ដោយដែលចង់បាន សូមអោយគេយកទឹកជីវិតដោយសេរី។”



ស្ថានសួគ៌, ទីស្ថានដ៏ស្រស់ស្អាតរបស់ព្រះ

រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់, ព្រះគុម្ពីរ,

អាចរកឃើញនៅក្នុង

យ៉ូហាន ១៤: ២ កូរិនថូសទី ៥: វិវរណៈ ៤, ២១, ២២

“ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ផ្តល់នូវពន្លឺ។”  
ទំនុកតម្កើង ១១៩: ១៣០



ព្រះអង្គជ្រាបថាយើងបានប្រព្រឹត្តអំពើអាក្រក់ ដែលទ្រង់ហៅការទាំងនោះថាអំពើបាប។ ទោសនៃអំពើបាបគឺសេចក្តីស្លាប់។

ព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ដល់ម៉្លេះហើយបានជាទ្រង់បានចាត់ព្រះយេស៊ូដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គអោយមកសុគតនៅលើឈើឆ្កាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះយេស៊ូបានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់ទៅស្ថានសួគ៌។ ពេលនេះព្រះអង្គអាចអភ័យទោសរាល់អំពើបាបរបស់យើងបានហើយ។

ប្រសិនបើអ្នកចង់បែរចេញពីអំពើបាបរបស់អ្នក អ្នកត្រូវទូលទៅកាន់ព្រះអង្គថា: ព្រះអង្គអើយ ទូលបង្គំជឿហើយថា ព្រះយេស៊ូបានសុគតជំនួសខ្ញុំ ហើយទ្រង់បានរស់ឡើងវិញពីសេចក្តីស្លាប់។ សូមទ្រង់ចូលមកក្នុងជីវិតរបស់ទូលបង្គំ ហើយអភ័យទោសចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បីអោយទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយបន្ទាប់មកនឹងបានទៅនៅជាមួយទ្រង់ជារៀងរហូត។ សូមជួយទូលបង្គំអោយរស់នៅសំរាប់ទ្រង់ ដូចជាបុត្ររបស់ទ្រង់។  
អាម៉ែន។ យ៉ូហាន ៣:១៦

សូមអានព្រះគុម្ពីរ ហើយអធិដ្ឋានទូលទៅកាន់ព្រះជារៀងរាល់ថ្ងៃ!